

- 1- បញ្ជាក់ពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងឯកសារ (ឯកសារ) របស់ក្រុមប្រឹក្សាភិបាល (ក្រុមប្រឹក្សាភិបាល) តាមរយៈប្រព័ន្ធគ្រប់គ្រងឯកសារ
 តាមស្ថានភាព www.pgoffice.gov.mv របស់ក្រុមប្រឹក្សាភិបាល។
- 2- ក្រុមប្រឹក្សាភិបាលត្រូវប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងឯកសារ (ឯកសារ) ដើម្បីប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងឯកសារ និងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងឯកសារ
 តាមស្ថានភាព (ឯកសារ) របស់ក្រុមប្រឹក្សាភិបាល និងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងឯកសារ តាមស្ថានភាព (ឯកសារ) របស់ក្រុមប្រឹក្សាភិបាល
 តាមស្ថានភាព (ឯកសារ) របស់ក្រុមប្រឹក្សាភិបាល និងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងឯកសារ តាមស្ថានភាព (ឯកសារ) របស់ក្រុមប្រឹក្សាភិបាល
- 3- ក្រុមប្រឹក្សាភិបាលត្រូវប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងឯកសារ (ឯកសារ) ដើម្បីប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងឯកសារ និងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងឯកសារ
 តាមស្ថានភាព (ឯកសារ) របស់ក្រុមប្រឹក្សាភិបាល និងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងឯកសារ តាមស្ថានភាព (ឯកសារ) របស់ក្រុមប្រឹក្សាភិបាល
 តាមស្ថានភាព (ឯកសារ) របស់ក្រុមប្រឹក្សាភិបាល និងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងឯកសារ តាមស្ថានភាព (ឯកសារ) របស់ក្រុមប្រឹក្សាភិបាល
- 4- ក្រុមប្រឹក្សាភិបាល
- 5- ក្រុមប្រឹក្សាភិបាល
- 6- ក្រុមប្រឹក្សាភិបាល

21 កញ្ញា 2022

21 កញ្ញា 2022